

**សេចក្តីប្រកាសព័ត៌មាន**

ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2021

ទំនាក់ទំនង ៖ លោក ជេន ហ្គ្រូប៉ាតឺ (Jane Grobaty) មន្ត្រីព័ត៌មានសហគមន៍, 562.570.3233,  
[Jane.Grobaty@longbeach.gov](mailto:Jane.Grobaty@longbeach.gov)

សម្រាប់ការផ្សព្វផ្សាយភ្លាមៗ

**នាយកដ្ឋានឧទ្យាន ការកំសាន្ត និងសមុទ្រ ឡងប៊ិច ផ្តល់  
ជូន កម្មវិធីបោះជំរុំ ក្រោយពេលសិក្សា «អ្នកអង្កេតធម្ម  
ជាតិ» នៅមជ្ឈមណ្ឌលធម្មជាតិ អែល ដូរ៉ាដូ ។  
ការចុះឈ្មោះ ចាប់ផ្តើម នៅថ្ងៃទី 2 ខែមីនា**

ឡងប៊ិច, CA - នាយកដ្ឋាន [ឧទ្យាន ការកំសាន្ត និងសមុទ្រ \(PRM\)](#) នៃសាលាក្រុងឡងប៊ិច នឹងបន្តដំណើរការ កម្មវិធីបោះជំរុំ ក្រោយពេលសិក្សា នៅមជ្ឈមណ្ឌលធម្មជាតិ អែល ដូរ៉ាដូ នៅថ្ងៃមួយចំនួន នៅខែមីនា និងខែមេសា ។ ការចុះឈ្មោះ ចូលរួមកម្មវិធី រយៈពេលបួនសប្តាហ៍ សម្រាប់កុមារ ដែលមានអាយុ ពី 5 ដល់ 10 ឆ្នាំ ចាប់ផ្តើម នៅថ្ងៃទី 2 ខែមីនា ។

ដោយកម្មវិធីត្រូវបានរៀបចំបង្កើតឡើង ដើម្បីជំរុញចំណាប់អារម្មណ៍ លើធម្មជាតិ, អ្នកអង្កេតធម្មជាតិ គោរពតាម ដំណើរកម្មវិធី ដែលត្រូវតាម បទដ្ឋានខ្លឹមសារ តាមកម្រិតថ្នាក់ សម្រាប់សិស្សបឋមសិក្សា ។

ការចុះឈ្មោះ [តាមអ៊ិនធឺណែត](#) ចាប់ផ្តើម នៅថ្ងៃទី 2 ខែមីនា វេលាម៉ោង 8 ព្រឹក និង ដោយមកផ្ទាល់ នៅមជ្ឈមណ្ឌលធម្មជាតិ អែល ដូរ៉ាដូ (El Dorado) នៅអាសយដ្ឋានលេខ 7550 វិថី អ៊ី ស្រ្យីង (E. Spring Street) ។ កម្មវិធីបោះជំរុំ គិតថ្លៃ \$80 សម្រាប់អ្នកចូលរួម ម្នាក់ ។ ការចុះឈ្មោះ នឹងបន្តដំណើរការ រហូតទាល់តែអស់កន្លែងចូលរួម ឬ រហូតដល់ថ្ងៃទី 16 ខែមីនា ករណីណាមួយក៏បាន ។ ការចុះឈ្មោះ ត្រូវធ្វើឡើង ឱ្យត្រូវតាមកម្រិតថ្នាក់បច្ចុប្បន្ន របស់អ្នកចូលរួម ហើយថ្ងៃខែឆ្នាំកំណើតរបស់ពួកគេ ត្រូវនៅមុនថ្ងៃទី 2 ខែកញ្ញា ឆ្នាំ 2015 ។

វគ្គទាំងអស់ របស់កម្មវិធីបោះជំរុំ នឹងដំណើរការ ចាប់ពីម៉ោង 2:30 ដល់ម៉ោង 4 ល្ងាច ដែលការចុះឈ្មោះ ចូល និងពិនិត្យសុខភាព ចាប់ផ្តើមនៅម៉ោង 2:15 រសៀល នៃថ្ងៃនីមួយៗ ។

**វគ្គអ្នកអង្កេតធម្មជាតិ នៅរដូវផ្ការីក មានកាលវិភាគ ដូចតទៅនេះ ៖**

- កម្រិតមក្តុយុសិក្សា និងថ្នាក់ទីមួយ (វគ្គ #45311) ថ្ងៃអង្គារ ៖ ថ្ងៃទី 16, 23 និងទី 30 ខែមីនា និងថ្ងៃទី 13 ខែមេសា
- ថ្នាក់ទីពីរ និងថ្នាក់ទីបី (វគ្គ #45312) ថ្ងៃពុធ ៖ ថ្ងៃទី 17, 24 និងទី 31 ខែមីនា និងថ្ងៃទី 14 ខែមេសា
- ថ្នាក់ទីបួន និងថ្នាក់ទីប្រាំ (វគ្គ #45313) ថ្ងៃព្រហស្បតិ៍ ៖ ថ្ងៃទី 18 និងទី 25 ខែមីនា និងថ្ងៃទី 1 និងទី 15 ខែមេសា

ដើម្បីធានាសុវត្ថិភាព សម្រាប់អ្នកចូលរួមកម្មវិធីបោះជំរុំ និងបុគ្គលិកទាំងអស់ អ្នកអង្កេតធម្មជាតិនិង គ្រូគោរពតាម ចំពោះពិធីសារសុវត្ថិភាព COVID-19 ដូចតទៅនេះ ៖

- ពិនិត្យសុខភាព របស់អ្នកចូលរួម និងបុគ្គលិក ។
- កំណត់ចំនួនអ្នកចូលរួម តាមជំរុំនីមួយៗ ។
- រក្សាអនុបាតអ្នកចូលរួមធៀបនឹងបុគ្គលិក ត្រឹម 10:1 ។
- អនុវត្តពិធីសាររក្សាគម្លាតរាងកាយ រួមទាំងពេល ចុះឈ្មោះចូល និងចុះឈ្មោះចេញ ។
- លាងសម្អាត និងកម្អាតមេរោគ សម្បទានាន ឱ្យបានច្រើនសារ ក្នុងមួយថ្ងៃ ។
- លាងសម្អាត និងកម្អាតមេរោគ លើរាល់ផ្ទៃ ដែលមានមនុស្សប៉ះព្រិកញ្ជយ ។
- តម្រូវឱ្យអ្នកចូលរួម និងបុគ្គលិក ពាក់ម៉ាស់ ។

បន្ថែមលើកម្មវិធីអ្នកស៊ើបអង្កេតធម្មជាតិ, PRM ផ្តល់ជូន កម្មវិធីយុវជន [ដោយឥតគិតថ្លៃ និងមានថ្លៃ ទាប ផ្សេងៗ ទៀត មួយចំនួន](#) ។ សម្រាប់ព័ត៌មាន បន្ថែមទៀត ដែលមានផ្តល់ជូន សូមចូលទៅ [longbeach.gov/park](http://longbeach.gov/park) ឬ ទូរសព្ទទៅលេខ 562.570.3150 ។

ការសាកសួរ ពីប្រព័ន្ធផ្សព្វផ្សាយ អាចបញ្ជូនទៅ លោក ជេន ហ្គ្រូប៉ាតី (Jane Grobaty) មន្ត្រីព័ត៌មានសហ គមន៍, 562.570.3233, [Jane.Grobaty@longbeach.gov](mailto:Jane.Grobaty@longbeach.gov) ។

###